

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លេខ ០៥១ ប្រកាស

ប្រកាស
ស្តីពី
នីតិវិធីនិងការតម្រូវបណ្ណាល័យសម្រាប់ការចុះបញ្ជីចំណីសត្វ
វត្តមានតុជើម និងសារធាតុបន្ថែម

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៦/០០៣ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ
- បានឃើញអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១០៥ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៥ ស្តីពីការបន្ថែមមុខងារភារកិច្ចឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានផែនការនិងស្ថិតិ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអគ្គនាយកដ្ឋាននៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផលឱ្យមានថ្នាក់ស្មើអគ្គនាយកដ្ឋាន ការដំឡើងនាយកដ្ឋានរក្សាសត្វព្រៃនិងកែលម្អដីកសិកម្មឱ្យទៅជាអគ្គនាយកដ្ឋានកសិកម្ម និងការកែសម្រួល

អគ្គនាយកដ្ឋានចម្ការកៅស៊ូទៅជាអគ្គនាយកដ្ឋានកៅស៊ូ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- បានឃើញអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្តីពីការដំឡើងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ទៅជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
- បានឃើញប្រកាសរួមលេខ១០១៣ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- យោងតាមការចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច

**ជំពូកទី ១
បទប្បញ្ញត្តិទូទៅ**

ប្រការ ១.-

ប្រកាសនេះមានគោលបំណងកំណត់នូវនីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។

ប្រការ ២.-

ប្រកាសនេះមានគោលដៅធានាគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ដោយអនុលោមតាមការតម្រូវបមាណីយនៅមុនពេលអនុញ្ញាតឱ្យធ្វើការនាំចូល ការនាំចេញ ការធ្វើអាជីវកម្ម ការផលិត ការលាយផ្សំ និងការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៣.-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមដែលធ្វើការនាំចូល ការនាំចេញ ការធ្វើអាជីវកម្ម ការផលិត ការលាយផ្សំ និងការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៤.-

អង្គភាពជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល មានសមត្ថកិច្ចគ្រប់គ្រងចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមដែលធ្វើការនាំចូល ការនាំចេញ ការធ្វើអាជីវកម្ម ការផលិត ការលាយផ្សំ និងការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាសុខភាពសត្វ ធានានិរន្តរភាពផលិតកម្មសត្វ ធានាសុវត្ថិភាព និងគុណភាពផលិតផលសត្វ។

ជំពូកទី ២

នីតិវិធីនៃការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម

ប្រការ ៥.-

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើការនាំចូល ការនាំចេញ ការធ្វើអាជីវកម្ម ការផលិត ការលាយផ្សំចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចុះបញ្ជីប្រភេទចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមនោះ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

ប្រការ ៦.-

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើការនាំចូល ការនាំចេញ ការផលិត ការលាយផ្សំចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម មានកាតព្វកិច្ចបំពេញការតម្រូវបមាណីយដោយត្រូវផ្តល់ព័ត៌មានពេញលេញ និងត្រឹមត្រូវសម្រាប់ការ

ពិនិត្យនិងវាយតម្លៃ។ ឯកសារប្រភពដើមស្តីពីយថាប្រភេទបច្ចេកទេសនៃប្រភេទចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ត្រូវភ្ជាប់ជាមួយសំណើសុំចុះបញ្ជី។

ប្រការ ៧._

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលស្នើសុំការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ត្រូវដាក់ពាក្យស្នើសុំ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គំរូលិខិតស្នើសុំការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី១-២ នៃប្រកាសនេះ។

ប្រការ ៨._

ឯកសារភ្ជាប់លិខិតស្នើសុំការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមមានដូចខាងក្រោម៖

- ១- ឯកសារចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុន។
- ២- ព័ត៌មានអំពីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមដែលស្នើសុំចុះបញ្ជី។
- ៣- ឯកសារបញ្ជាក់ពីសមាសធាតុសម្រាប់លាយផ្សំចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។
- ៤- ឯកសារប្រភពដើមស្តីពីយថាប្រភេទនៃចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។
- ៥- របៀប ឬវិធីសាស្ត្រផលិត ឬការលាយផ្សំ។
- ៦- ឯកសារបញ្ជាក់ពីបមាណីយ គុណភាព សុវត្ថិភាពចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។
- ៧- ឯកសារលទ្ធផលវិភាគភ្នាក់ងារចម្លងជំងឺ ឬការវិភាគសាកល្បងប្រសិទ្ធភាពនិងសុវត្ថិភាពចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។
- ៨- គំរូស្លាកសញ្ញា និងព័ត៌មានជាភាសាខ្មែរស្តីពីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។
- ៩- ឈ្មោះពាណិជ្ជកម្មនៃប្រភេទចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។

គំរូស្លាកសញ្ញាព័ត៌មានចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម មានកំណត់ក្នុងឧបសម្ព័ន្ធទី៣ នៃប្រកាសនេះ។

ប្រការ ៩._

ការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម អាចប្រព្រឹត្តទៅបានតែក្នុងករណីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមនោះ អនុលោមតាមបមាណីយដែលមានចែងក្នុងប្រកាសនេះ និងមិនផ្ទុកនូវសារធាតុហាមឃាត់ សារធាតុគ្រោះថ្នាក់ សារធាតុជំរុញការលូតលាស់របស់សត្វ ឬប្រើផលិតផលសារពាង្គកាយរស់កែច្នៃសេនេទិចដែល ហាមឃាត់ និងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងផលិតកម្មសត្វ។

ប្រការ ១០._

កិច្ចដំណើរការពិនិត្យ វាយតម្លៃការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម មានរយៈពេល៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃដែលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានទទួលយកសំណុំឯកសារគ្រប់គ្រាន់ ពីរូបវន្តបុគ្គល ឬនីតិបុគ្គលដែលស្នើសុំការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមនោះ។ ក្នុងករណីដែល ចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ត្រូវធ្វើការសាកល្បងនៅស្ថានីយពិសោធន៍ នោះកិច្ចដំណើរការវាយតម្លៃ ចុះបញ្ជីមានរយៈពេលមិនលើសពី៣៦៥ថ្ងៃ។

ប្រការ ១១._

រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលស្នើសុំការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ត្រូវបង់សោហ៊ុយ សេវាកម្មសម្រាប់ការចុះបញ្ជីនេះជាមុននៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយផ្អែកលើប្រកាសរួម ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រការ ១២._

វិញ្ញាបនបត្រចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ចេញដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វិញ្ញាបនបត្រនេះមានសុពលភាពរយៈពេល៥(ប្រាំ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលបានចេញវិញ្ញាបនបត្រនេះ។

គំរូវិញ្ញាបនបត្រចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី៤ នៃប្រកាសនេះ។

ប្រការ ១៣._

ក្នុងរយៈពេល៣(បី)ខែមុនកាលបរិច្ឆេទផុតសុពលភាពនៃការចុះបញ្ជី រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបានសិទ្ធិលើការចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ត្រូវស្នើសុំការចុះបញ្ជីជាថ្មីលើផលិតផលរបស់ខ្លួន។ ក្នុងករណីមិនបានស្នើសុំការចុះបញ្ជីជាថ្មី វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី ត្រូវនិរាករណ៍ដោយស្វ័យប្រវត្តិនៅកាលបរិច្ឆេទផុតសុពលភាព។

ប្រការ ១៤._

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បដិសេធសំណើការសុំចុះបញ្ជីប្រភេទចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ដោយផ្អែកតាមលក្ខខណ្ឌវិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ១- ព័ត៌មាន និងទិន្នន័យដែលអះអាងក្នុងសំណុំបែបបទសុំចុះបញ្ជីមានភាពមិនពិត។
- ២- ការវិភាគ និងការសាកល្បងប្រសិទ្ធភាព និងសុវត្ថិភាពមិនអនុលោមតាមគោលការណ៍ណែនាំសម្រាប់វិភាគ និងពិធីសារសាកល្បងប្រសិទ្ធភាព និងសុវត្ថិភាព ដូចចែងក្នុងមាត្រា៤២ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។
- ៣- ចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែម មិនបំពេញតាមបម្រាណីយ ឬដែលគ្មានសុវត្ថិភាពចំពោះមនុស្សសត្វ និងផលិតកម្មសត្វ។
- ៤- គ្មានអនាម័យ មិនស្របតាមបទដ្ឋានបច្ចេកទេស ឬមានភ្នាក់ងារចម្លងជំងឺដែលបង្កគ្រោះថ្នាក់ចំពោះសុខភាពមនុស្ស សត្វ និងផលិតកម្មសត្វ។
- ៥- សមាសធាតុសម្រាប់ផ្សំ ដែលត្រូវហាមឃាត់ក្នុងក្របខ័ណ្ឌសុវត្ថិភាពស្បៀង ឬមានសក្តានុពលហានិភ័យចំពោះជីវិត ឬសុខភាពមនុស្ស សត្វ និងផលិតកម្មសត្វ។

ប្រការ ១៥._

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវផ្អាក ឬបញ្ឈប់ការចុះបញ្ជី ការធ្វើពាណិជ្ជកម្មគ្រប់រូបភាពនូវចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែម ការផលិត ការលាយផ្សំ និងលុបចោលវិញ្ញាបនបត្រចុះបញ្ជីកាប្រភេទចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែមណាមួយក្នុងករណី៖

- ១- មានទិន្នន័យស្រាវជ្រាវវិទ្យាសាស្ត្រចុងក្រោយរកឃើញថា ប្រភេទចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែមនោះអាចបង្កគ្រោះថ្នាក់ចំពោះជីវិត ឬសុខភាពមនុស្ស និងសត្វផលិតកម្មសត្វ និងបរិស្ថាន។
- ២- សមាសធាតុណាមួយសម្រាប់ផ្សំចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែម ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ។

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលតម្រូវឱ្យផ្អាក ឬបញ្ឈប់ការធ្វើពាណិជ្ជកម្ម ការផលិត ឬការលាយផ្សំដូចមានចែងក្នុងកថាខណ្ឌទី១ នៃប្រការនេះ ត្រូវទទួលខុសត្រូវប្រមូលមកវិញនូវប្រភេទចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែមទាំងនោះ ដើម្បីធ្វើប្រព្រឹត្តិកម្ម ឬបំផ្លាញចោលតាមវិធានការបណ្តាញស្របតាមនីតិវិធីនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

ជំពូកទី ៣
បមាណីយចំណីសត្វ វត្តធាតុដើម និងសារធាតុបន្ថែម

ប្រការ ១៦._

បមាណីយចំណីជ្រូក ចំណីមាន់ ចំណីទា និងចំណីគោ-ក្របី ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី៥ នៃប្រកាសនេះ។
អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ត្រូវសិក្សានិងកំណត់បមាណីយចំណីសត្វផ្សេងទៀតតាមការចាំបាច់។

ប្រការ ១៧._

បមាណីយវត្ថុធាតុដើមចំណីសត្វ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី៦ នៃប្រកាសនេះ។

ប្រការ ១៨._

សារធាតុបន្ថែមហាមឃាត់ប្រើប្រាស់ក្នុងចំណីសត្វ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី៧ នៃប្រកាសនេះ។

ជំពូកទី ៤
ទោសប្បញ្ញត្តិ

ប្រការ ១៩._

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើស ឬមិនគោរពតាមបទប្បញ្ញត្តិ នីតិវិធី និងការតម្រូវបមាណីយចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមដូចមានចែងក្នុងប្រកាសនេះ ត្រូវទទួលទណ្ឌកម្មដោយអនុលោមតាមទោសប្បញ្ញត្តិ ដូចមានចែងក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។

ជំពូកទី ៥
អវសានប្បញ្ញត្តិ

ប្រការ ២០._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ២១._

អគ្គលេខាធិការ អគ្គាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១២ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៨

រដ្ឋមន្ត្រី

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួង-ស្ថាប័នពាក់ព័ន្ធ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រដ្ឋបាលរាជធានី-ខេត្ត
- គ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ដូចប្រការ ២១
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



វេជ្ជ សាខុន

ឧបសម្ព័ន្ធ១ ភ្ជាប់ប្រកាសលេខ ១២១ ប្រក.កសក
ចុះថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ខ្ញុំឈ្មោះ:..... ភេទ អាយុ ឆ្នាំ ជនជាតិ សញ្ជាតិ
ជា នៃក្រុមហ៊ុន.....
ដែលមានទីតាំងស្នាក់ការកណ្តាលនៅរដ្ឋ: ☐ អគ្គ ☐ ដីឡូត៍ ☐ លេខ ផ្លូវ
ភូមិ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ
រាជធានី/ខេត្ត..... លេខទូរស័ព្ទ និងទូរស័ព្ទ..... ។

សូមគោរពជូន
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាឧបនាយករដ្ឋមន្ត្រី
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

កម្មវត្ថុ : សំណើសុំអនុញ្ញាតចុះបញ្ជីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។
យោង : -ព្រះរាជក្រមលេខ នស/រកម/០១១៦/០០៣ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី
សុខភាពសត្វ និងផលិតកម្មសត្វ
-ប្រកាសលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... ស្តីពីនីតិវិធីនៃការចុះបញ្ជី និងការតម្រូវមាណីយ
ចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនឯកឧត្តមប្រតិភូមេត្តាជ្រាបថា ក្រុមហ៊ុនយើងខ្ញុំ
មានការចាំបាច់ស្នើសុំចុះបញ្ជី ☐ ចំណីសត្វ ☐ វត្ថុធាតុដើម ☐ សារធាតុបន្ថែម ចំនួន.....មុខ ដូចមានរាយឈ្មោះ
និងយថាប្រភេទក្នុងតារាងខាងក្រោម ៖

ល.រ N°	ឈ្មោះទូទៅ Common name	ឈ្មោះពាណិជ្ជកម្ម Trade name	ប្រើសម្រាប់ Spectrum of use	ប្រទេសផលិត Country of origin
១				
២				
៣				
៤				
៥				
៦				
៧				
សរុបត្រឹមចំនួន.....				

សូមជូនភ្ជាប់មកជាមួយនូវ ៖
-លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែម (ថតចម្លង) ចំនួន.....០២ច្បាប់
-ព័ត៌មានអំពីចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែម ដែលសុំចុះបញ្ជី (មួយមុខៗ) ចំនួន.....០២ច្បាប់
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមប្រតិភូមេត្តាពិនិត្យ និងសម្រេច ដោយក្តីអនុគ្រោះ។
សូមឯកឧត្តមមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០....
នាយកក្រុមហ៊ុន
ហត្ថលេខា និងត្រា



ព័ត៌មានអំពីចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែមស្នើសុំចុះបញ្ជី

Information on the Proposed Animal Feed, Feed Ingredients and Additives for Registration

១-យថាប្រភេទនៃចំណីសត្វ វត្ថុធាតុដើម ឬសារធាតុបន្ថែម (Specification of Animal Feed, Feed Ingredients and Additives)

-ឈ្មោះទូទៅ (Common name)

-ឈ្មោះពាណិជ្ជកម្ម (Trade name)

-ប្រភេទសម្ភារៈដេចខ្ចប់ (Type of packing material)

-ទំហំ និងទម្ងន់ទំនិញដេចខ្ចប់ (Packing size and total weight)

២-ឈ្មោះ និងអាសយដ្ឋានក្រុមហ៊ុនផលិត (Name and Address of Manufacturers Enterprise)

.....

.....

.....

៣-ឯកសារត្រូវជូនភ្ជាប់ (Attached Documents)

-ព័ត៌មានបច្ចេកទេសអំពីចំណីសត្វជាភាសាខ្មែរ និងបារាំង ☐

(Technical information of animal feed both in Khmer and English)

-គំរូស្លាកសញ្ញាព័ត៌មាន សម្ភារៈដេចខ្ចប់ និងស្លាកសញ្ញាជាភាសាខ្មែរ ☐

(Model of information, packing and label in Khmer)

-ការធានាគុណភាព ឬវិញ្ញាបនបត្រគុណភាពពីរោងចក្រផលិត ☐

(Quality inspection certificate or guaranteed analysis from manufactures enterprise)

-វត្ថុសំណាក/គំរូសំណាក ☐

(Sample)

ខ្ញុំសូមបញ្ជាក់អះអាងថា រាល់ព័ត៌មាន និងឯកសារជូនភ្ជាប់នៃចំណីសត្វ វត្ថុធាតុដើម និងសារធាតុបន្ថែម ដែលសុំចុះបញ្ជីខាងលើ គឺពិតជាត្រឹមត្រូវប្រាកដមែន។

I confirm that the information given in this form is true and correct to the best of my knowledge.

ធ្វើនៅ ថ្ងៃទី ខែ ឆ្នាំ ២០

Date

ហត្ថលេខា និងត្រាអ្នកស្នើសុំ

(Signature and Stamp of applicant)



Handwritten signature or mark.

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឧបសម្ព័ន្ធប្រកាសលេខ ០៥០ ប្រក.កសក
ចុះថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៧

រូបថត
៤x៦

ប្រវត្តិរូបសង្ខេប

នាមត្រកូល និង នាមខ្លួន ៖ អក្សរឡាតាំង.....
ភេទ.....ជនជាតិ.....សញ្ជាតិ.....ថ្ងៃខែឆ្នាំកំណើត.....
ទីកន្លែងកំណើត ៖
អត្តសញ្ញាណប័ណ្ណលេខ/លិខិតឆ្លងដែនលេខ (ច្បាប់ចម្លង).....
អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន ៖ ផ្ទះលេខ.....ផ្លូវ.....ភូមិ.....
ឃុំ/សង្កាត់.....ក្រុង/ស្រុក/ខណ្ឌ.....រាជធានី/ខេត្ត.....
ទូរស័ព្ទលេខ ៖
កម្រិតវប្បធម៌ ៖
បច្ចេកទេសជំនាញ ៖
មុខរបរបច្ចុប្បន្ន ៖
ឈ្មោះប្រពន្ធ ឬ ប្តី ៖ថ្ងៃខែឆ្នាំកំណើត.....
មុខរបរបច្ចុប្បន្ន ៖
ចំនួនកូន ៖នាក់ ភេទ ៖ ស្រី.....នាក់ និង ប្រុស.....នាក់ ។

ធ្វើនៅ....., ថ្ងៃទី.....ខែ.....ឆ្នាំ.....

ស្នាមមេដៃស្តាំប្រមាមដៃ

លេខ.....

បានឃើញ និងបញ្ជាក់ថា ៖

ឈ្មោះ.....នេះពិតជា.....
និងពិតជាកំពុងស្នាក់នៅបច្ចុប្បន្ន ផ្ទះលេខ.....ផ្លូវ.....
ភូមិ/មណ្ឌល.....ក្រុង/ស្រុក/ខណ្ឌ.....
រាជធានី/ខេត្ត.....នេះពិតប្រាកដមែន។

ធ្វើនៅ....., ថ្ងៃទី.....ខែ.....ឆ្នាំ.....

ហត្ថលេខា និង ត្រា
មេឃុំ/ចៅសង្កាត់



1/

ឧបសម្ព័ន្ធហត្ថបត្រសរុបលេខ ១.២៤.២ ប្រកាសក
ចុះថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៧

កំណត់ត្រាសម្បទានសម្រាប់ការប្រើប្រាស់ និងការប្រើប្រាស់

ក. ប្រព័ន្ធសត្វ

ឈ្មោះសត្វសម្រាប់

(កាត់ត្រាឈ្មោះសត្វសម្រាប់ កាលបរិច្ឆេទសម្រាប់)

សមាសធាតុស្រស់ :	សមាសធាតុស្រស់ :
- ប្រូតេអ៊ីន (Crude Protein).....%	-
- ខ្លាញ់ (Crude Fat).....%	-
- ជាតិកាល់ស្យូម (Crude Calcium).....%	-
- កាស្យូម (Calcium).....%	-
- ផូស្វ័រ (Phosphorus).....%	-
- សំណើម (Moisture).....%	-
- ថាមពល (ME).....Kcal/Kg	-

រូបសញ្ញា/ពាណិជ្ជសញ្ញា

លេខបញ្ជីកា.....
 លេខទូរស័ព្ទ.....
 កាលបរិច្ឆេទផលិត.....
 កាលបរិច្ឆេទផុតសុពលភាព.....

ទម្ងន់.....

ថ្ងៃកំណត់ចុះ

របៀបប្រើប្រាស់ :


.....

ការប្រើប្រាស់ :

.....

ផលិតដោយក្រុមហ៊ុន/ប្រទេស.....
 ឈ្មោះនិងផ្នែកផ្គត់ផ្គង់ចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា
 ដោយក្រុមហ៊ុន.....
 អាសយដ្ឋាន.....

ទូរសព្ទ/ទូរសារ.....
 អ៊ីម៉ែល.....
 គេហទំព័រ.....



ថ្ងៃកំណត់ចុះ

ខ. ឯកសារគុណី

ឈ្មោះសមាជិក

(កាត់ខ្មែរដាក់នៅខាងលើ កាសាបទេសខាងក្រោម)

សារធាតុបិញ្ញៈ	

រូបសញ្ញា/ពាណិជ្ជសញ្ញា

លេខបញ្ជីកា.....
 លេខឡត្រី.....
 កាលបរិច្ឆេទផលិត.....
 កាលបរិច្ឆេទផុតសុពលភាព.....

ធនាគារ.....

ស្នាក់នៅ

វិធីប្រើប្រាស់

ការប្រើប្រាស់

ផលិតដោយក្រុមហ៊ុន/ប្រទេស.....
 នាំចូលនិងផ្គត់ផ្គង់ចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា
 ដោយក្រុមហ៊ុន.....
 អាសយដ្ឋាន.....



ទូរសព្ទ/ទូរសារ.....
 អ៊ីម៉ែល.....
 គេហទំព័រ.....

ស្នាក់នៅ

គ. សារធាតុបន្ថែម

ឈ្មោះបរិក្ខេប

(កាសឌីដាក់នៅខាងលើ កាសបទេសខាងក្រោម)

សមាសភាព ៖
.....
.....
.....
.....

រូបសញ្ញា/ពាណិជ្ជសញ្ញា

លេខបញ្ជីកា.....

លេខឡត៍.....

កាលបរិច្ឆេទផលិត.....

កាលបរិច្ឆេទផុតសុពលភាព.....

ឈ្មោះ.....

ផ្នែកខាងមុខ

កម្រិតប្រើប្រាស់ ៖

.....

ការប្រើប្រាស់ ៖

.....

ការទុកដាក់ ៖

.....

ផលិតដោយក្រុមហ៊ុន/ប្រទេស.....

នាំចូលនិងផ្គត់ផ្គង់ចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា


ដោយក្រុមហ៊ុន.....

អាសយដ្ឋាន.....

ទូរសព្ទ/ទូរសារ.....

អ៊ីម៉ែល.....

គេហទំព័រ.....



ផ្នែកខាងខ្នង



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

លេខ

សជស

រាជធានីភ្នំពេញ, ថ្ងៃទី.....ខែ.....ឆ្នាំ.....

វិញ្ញាបនបត្របញ្ជាក់បញ្ជីចំណីសត្វ/វត្ថុធាតុដើម/សារធាតុបន្ថែម
REGISTRATON CERTIFICATION

យោង ៖ លិខិតលេខ..... ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លេខបញ្ជីកា

(Registration number)

ឈ្មោះពាណិជ្ជកម្ម

(Trade name)

ឈ្មោះទូទៅ

(Common name)

ប្រភេទនៃទម្រង់ផ្សំ

(Type of formulation)

បរិមាណធាតុសកម្ម

(Content of active ingredient)

ប្រភេទចំណីសត្វ

(Type of Animal Feed)

ផ្តល់ជូនចំពោះ

(Issued to)

អាសយដ្ឋាន

(Address)

ផលិតដោយ

(Manufactured by)

សុពលភាព

(Validity)

ចំណីសត្វ (ដាក់ឈ្មោះពាណិជ្ជកម្ម) នេះ បានទទួលការអនុញ្ញាតឱ្យចុះបញ្ជីដោយអគ្គនាយកដ្ឋាន
សុខភាពសត្វ និងផលិតកម្មសត្វ។

The animal feed (Trade name) is registered by General Directorate of Animal Health and Production.



ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

17

បមាណីយចំណីជ្រូក ចំណីមាន់ ចំណីទា និងចំណីគោ-ក្របី
Standard of Compound Feed for Pig, Chicken, Duck and Cattle

១. ចំណីជ្រូក

១.១. បមាណីយចំណីសម្រាប់ជ្រូកពូជ

១.១.១. ជ្រូកជំទង់សម្រាប់ធ្វើពូជ

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៦%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៧%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៦%
- កាស្យូម (Calcium)	ចន្លោះពី	០,៧-១,៥%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៨៥%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	២.៨០០គីឡូកាឡូរី/គ.ក្រ

១.១.២. ជ្រូកមេជើម

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៦%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៤%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៦%
- កាស្យូម (Calcium)	ចន្លោះពី	០,៨-១,២%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	៣.១៥០គីឡូកាឡូរី/គ.ក្រ

១.១.៣. ជ្រូកមេបំបៅដោះ

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៧%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៤%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៥%
- កាស្យូម (Calcium)	ចន្លោះពី	០,៨-១,២%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	៣.២០០គីឡូកាឡូរី/គ.ក្រ

១.១.៤. ជ្រូកបា

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៦%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៣,៤%



44

- ជាតិសរសៃ (Crude Fiber) យ៉ាងច្រើន ៥%
- កាស្យូម (Calcium) ចន្លោះពី ០,៦៥-១,១៥%
- ផូស្វ័រ (Phosphorus) យ៉ាងតិច ០,៥%
- សំណើម (Moisture) យ៉ាងច្រើន ១៣%
- ថាមពល (Metabolisable Energy) យ៉ាងតិច ២.៨០០គីឡូកាឡូរី/គ.ក្រ

១.២. បមាណីយចំណីសម្រាប់កូនជ្រូក និងជ្រូកសាច់

១.២.១. កូនជ្រូកចៅដោះ

- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ២២%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ៤%
- ជាតិសរសៃ (Crude Fiber) យ៉ាងច្រើន ៤%
- កាស្យូម (Calcium) ចន្លោះពី ០,៨-១,២%
- ផូស្វ័រ (Phosphorus) យ៉ាងតិច ០,៦%
- សំណើម (Moisture) យ៉ាងច្រើន ១៣%
- ថាមពល (Metabolisable Energy) យ៉ាងតិច ៣.៥០០គីឡូកាឡូរី/គ.ក្រ

១.២.២. កូនជ្រូក ពីផ្កាចំដោះ ដល់ ១៥គ.ក្រ

- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ២១%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ៤%
- ជាតិសរសៃ (Crude Fiber) យ៉ាងច្រើន ៤%
- កាស្យូម (Calcium) ចន្លោះពី ០,៨-១,២%
- ផូស្វ័រ (Phosphorus) យ៉ាងតិច ០,៦%
- សំណើម (Moisture) យ៉ាងច្រើន ១៣%
- ថាមពល (Metabolisable Energy) យ៉ាងតិច ៣.៣៥០គីឡូកាឡូរី/គ.ក្រ

១.២.៣. ជ្រូកសាច់ ពី ១៥-៣០គ.ក្រ

- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ១៩%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ៤%
- ជាតិសរសៃ (Crude Fiber) យ៉ាងច្រើន ៥%
- កាស្យូម (Calcium) ចន្លោះពី ០,៨-១,២%
- ផូស្វ័រ (Phosphorus) យ៉ាងតិច ០,៦%
- សំណើម (Moisture) យ៉ាងច្រើន ១៣%
- ថាមពល (Metabolisable Energy) យ៉ាងតិច ៣.២០០គីឡូកាឡូរី/គ.ក្រ

១.២.៤. ជ្រូកសាច់ ពី ៣០-៦០គ.ក្រ

- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ១៨%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ៤%



- ជាតិសរសៃ (Crude Fiber) យ៉ាងច្រើន ៥%
- កាស្យូម (Calcium) ចន្លោះពី ០,៨-១,២%
- ផូស្វ័រ (Phosphorus) យ៉ាងតិច ០,៦%
- សំណើម (Moisture) យ៉ាងច្រើន ១៣%
- ថាមពល (Metabolisable Energy) យ៉ាងតិច ៣.២០០គីឡូកាឡូរី/គ.ក្រ

១.២.៥. ជ្រូកសាច់ ពី ៦០គ.ក្រ ដល់លក់

- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ១៧%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ៤%
- ជាតិសរសៃ (Crude Fiber) យ៉ាងច្រើន ៥%
- កាស្យូម (Calcium) ចន្លោះពី ០,៨-១,២%
- ផូស្វ័រ (Phosphorus) យ៉ាងតិច ០,៦%
- សំណើម (Moisture) យ៉ាងច្រើន ១៣%
- ថាមពល (Metabolisable Energy) យ៉ាងតិច ៣.២០០គីឡូកាឡូរី/គ.ក្រ

២. ចំណីមាន់

២.១. បមាណីយចំណីសម្រាប់មាន់ពង

២.១.១. មាន់ពង អាយុ ១-២៨ថ្ងៃ

- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ២១%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ២,៥%
- ជាតិសរសៃ (Crude Fiber) យ៉ាងច្រើន ៣,៥%
- កាស្យូម (Calcium) ចន្លោះពី ០,៧-១,៥%
- ផូស្វ័រ (Phosphorus) យ៉ាងតិច ០,៨%
- សំណើម (Moisture) យ៉ាងច្រើន ១៣%
- ថាមពល (Metabolisable Energy) យ៉ាងតិច ២.៩០០គីឡូកាឡូរី/គ.ក្រ

២.១.២. មាន់ពង អាយុ ២៩-១០៥ថ្ងៃ

- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ១៩,៨%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ២,៥%
- ជាតិសរសៃ (Crude Fiber) យ៉ាងច្រើន ៣,៥%
- កាស្យូម (Calcium) ចន្លោះពី ៣,២៥-៤,៤%
- ផូស្វ័រ (Phosphorus) យ៉ាងតិច ០,៥%
- សំណើម (Moisture) យ៉ាងច្រើន ១៣%
- ថាមពល (Metabolisable Energy) យ៉ាងតិច ២.៧៧០គីឡូកាឡូរី/គ.ក្រ

២.១.៣. មាន់ពង អាយុ ១០៦ថ្ងៃ ដល់ផ្តល់ស៊ុត

- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ១៨%



[Handwritten signature]

- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៤%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៥%
- កាស្យូម (Calcium)	ចន្លោះពី	៣,០-៤,០%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	២.៧០០គីឡូកាឡូរី/គ.ក្រ

២.២. បមាណីយចំណីសម្រាប់មាន់សាច់

២.២.១. មាន់សាច់ អាយុពី ១-២៨ថ្ងៃ

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	២០%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៤%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៥%
- កាស្យូម (Calcium)	ចន្លោះពី	០,៨-១,២%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	២.៨៥០គីឡូកាឡូរី/គ.ក្រ

២.២.២. មាន់សាច់ អាយុពី ២៩ថ្ងៃ ដល់លក់

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៨%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៤%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៥%
- កាស្យូម (Calcium)	ចន្លោះពី	០,៨-១,២%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	៣.០០០គីឡូកាឡូរី/គ.ក្រ

៣. ចំណីអាច

៣.១. បមាណីយចំណីសម្រាប់ទាពង

៣.១.១. កូនទា អាយុ ១-២៨ថ្ងៃ

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	២០%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៣%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៦%
- កាស្យូម (Calcium)	ចន្លោះពី	០,៧-១,៥%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	២.៨០០គីឡូកាឡូរី/គ.ក្រ



1A

៣.១.២. ទា អាយុ ២៩-១០៥ថ្ងៃ

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៦%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៣%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៧%
- កាស្យូម (Calcium)	ចន្លោះពី	០,៨-២,៩%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៤%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	៣.០៨០គីឡូកាឡូរី/គ.ក្រ

៣.១.៣. ទា អាយុ ១០៦ថ្ងៃ ដល់ផ្តល់ស៊ុត

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៨%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៤%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៥%
- កាស្យូម (Calcium)	ចន្លោះពី	៣,០-៤,០%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	២.៧០០គីឡូកាឡូរី/គ.ក្រ

៣.២. បមាណីយចំណីសម្រាប់ទាសាច់

៣.២.១. ទា អាយុពី ១-២៨ថ្ងៃ

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	២២%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៤%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៥%
- កាស្យូម (Calcium)	ចន្លោះពី	០,៨-១,២%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	៣.០០០គីឡូកាឡូរី/គ.ក្រ

៣.២.២. ទា អាយុពី ២៩ថ្ងៃ ដល់លក់

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៨%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៤%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៥%
- កាស្យូម (Calcium)	ចន្លោះពី	០,៨-១,២%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	០,៦%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	២.៩០០គីឡូកាឡូរី/គ.ក្រ



[Handwritten signature]

៤. ចំណីគោ-ក្របី

៤.១. បមាណីយចំណីសម្រាប់គោទឹកដោះ

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៦%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	២%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៥,៥%
- កាស្យូម (Calcium)	ចន្លោះពី	១,២-១,៤៥%
- ផូស្វ័រ (Phosphorus)	យ៉ាងច្រើន	០,៨៥%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	១.៨០០គីឡូកាឡូរី/គ.ក្រ

៤.២. បមាណីយចំណីសម្រាប់គោកូនគោផ្កាចំដោះ

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៨%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៣%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៩%
- កាស្យូម (Calcium)	ចន្លោះពី	១-១,២%
- ផូស្វ័រ (Phosphorus)	យ៉ាងច្រើន	០,៨%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	២.៣០០គីឡូកាឡូរី/គ.ក្រ

៤.៣. បមាណីយចំណីសម្រាប់គោសាច់

- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១៥,៥%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	២,២%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៦%
- កាស្យូម (Calcium)	ចន្លោះពី	១-១,២%
- ផូស្វ័រ (Phosphorus)	យ៉ាងច្រើន	០,៧%
- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ថាមពល (Metabolisable Energy)	យ៉ាងតិច	២.៧០០គីឡូកាឡូរី/គ.ក្រ



1A

បទដ្ឋានវត្ថុធាតុដើមសម្រាប់សត្វ Standard of Animal Feed Ingredients

១. ប្រភពថាមពល (Energy Sources)

១.១. ជំងឺមី/ចំណិត, បកសំបក (Cassava Meal/Chips, Peeled)

- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ផេះ (Ash)	យ៉ាងច្រើន	៣%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៣%
- ភាពមិនសុទ្ធ (Impurities)	យ៉ាងច្រើន	២%
- អាស៊ីតអ៊ីដ្រូស៊ីយ៉ានិក (HCN)	យ៉ាងច្រើន	១៥ម.ក្រ/គ.ក្រ
- ជាតិម្សៅ (Starch)	យ៉ាងតិច	៦០%

១.២. ជំងឺមី/ចំណិត, អត់បកសំបក (Cassava Meal/Chips, Unpeeled)

- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- ផេះ (Ash)	យ៉ាងច្រើន	៧%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៦%
- ភាពមិនសុទ្ធ (Impurities)	យ៉ាងច្រើន	២%
- អាស៊ីតអ៊ីដ្រូស៊ីយ៉ានិក (HCN)	យ៉ាងច្រើន	៣០ម.ក្រ/គ.ក្រ
- ជាតិម្សៅ (Starch)	យ៉ាងតិច	៥០%

១.៣. ពោត (Corn)

- សំណើម (Moisture)	យ៉ាងច្រើន	១៣%
- គ្រាប់ខូច (Spoiled and damaged grains)	យ៉ាងច្រើន	៣%
- គ្រាប់បាក់បែក (Broken grains)	យ៉ាងច្រើន	២%
- ភាពមិនសុទ្ធ (Impurities)	យ៉ាងច្រើន	២%
- ជាតិម្សៅ (Starch)	យ៉ាងតិច	៦០%

១.៤. ស្រូវ (Rice)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ផេះ (Ash)	យ៉ាងច្រើន	១៥%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	១០%
- គ្រាប់ស្តក (Empty Grains)	យ៉ាងច្រើន	២%
- ជាតិម្សៅ (Starch)	យ៉ាងតិច	៤៥%

១.៥. ចុងអង្ករ (Broken Rice)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ជាតិម្សៅ (Starch)	យ៉ាងតិច	៥៥%



Handwritten signature

១.៦. សរហៀម (Sorghum)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- គ្រាប់ស្កក (Empty Grains)	យ៉ាងច្រើន	៣%
- ភាពមិនសុទ្ធ (Impurities)	យ៉ាងច្រើន	២%
- ជាតិម្សៅ (Starch)	យ៉ាងតិច	៦០%

១.៧. ម្សៅស្រូវសាលី (Wheat Flour)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ផេះ (Ash)	យ៉ាងច្រើន	១%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១០%
- ជាតិម្សៅ (Starch)	យ៉ាងតិច	៨៤%

២. ប្រភពប្រូតេអ៊ីន (Protein Sources)

២.១. ឈាម/ម្សៅឈាម (Blood Meal/Hemoglobin Powder)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៨៨%
- ភាពរលាយ (Pepsin Digestibility)	យ៉ាងតិច	៧០%
- សាលមូណេឡា (Salmonella at 25 grams)	អវិជ្ជមាន	

២.២. ម្សៅត្រី, នាំចូល (Fish Meal, Imported)

- សំណើម (Moisture)	យ៉ាងច្រើន	១០%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៦០%
- ភាពរលាយ (Pepsin Digestibility)	យ៉ាងតិច	៧០%
- ខ្លាញ់ (Crude Fat)	យ៉ាងច្រើន	១២%
- អំបិល (NaCl)	យ៉ាងច្រើន	៤%
- កាល់ស្យូម (Calcium)	យ៉ាងច្រើន	៥%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	៣%
- សាលមូណេឡា (Salmonella at 25 grams)	អវិជ្ជមាន	
- អ៊ីស្តាមីន (Histamine)	យ៉ាងច្រើន	៥០០ppm (mg/kg)

២.៣. ម្សៅត្រី, ក្នុងស្រុក (Fish Meal, Local)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៤៥%
- ភាពរលាយ (Pepsin Digestibility)	យ៉ាងតិច	៦០%
- ខ្លាញ់ (Crude Fat)	យ៉ាងច្រើន	២០%
- អំបិល (NaCl)	យ៉ាងច្រើន	៥%
- កាល់ស្យូម (Calcium)	យ៉ាងច្រើន	៨%
- ផូស្វ័រ (Phosphorus)	យ៉ាងច្រើន	៤,៥%
- សាលមូណេឡា (Salmonella at 25 grams)	អវិជ្ជមាន	
- អ៊ីស្តាមីន (Histamine)	យ៉ាងច្រើន	៥០០ppm (mg/kg)



២.៤. ម្សៅប្រូតេអ៊ីន (Protein Powder/Fish Meal Analogue)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៥០%
- ភាពរលាយ (Pepsin Digestibility)	យ៉ាងតិច	៣៥%
- អំបិល (NaCl)	យ៉ាងច្រើន	៣%
- កាល់ស្យូម (Calcium)	យ៉ាងច្រើន	៥%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	៣%
- សាលមូណេឡា (Salmonella at 25 grams)		អវិជ្ជមាន

២.៥. ម្សៅសាច់ និងឆ្អឹង (Meat and Bone Meal)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៤៥%
- ផេះ (Ash)	យ៉ាងច្រើន	៣៥%
- ខ្លាញ់ (Crude Fat)	យ៉ាងច្រើន	១០%
- ភាពរលាយ (Pepsin Digestibility)	យ៉ាងតិច	៦០%
- អំបិល (NaCl)	យ៉ាងច្រើន	៣%
- កាល់ស្យូម (Calcium)	យ៉ាងច្រើន	១០%
- ផូស្វ័រ (Phosphorus)	យ៉ាងច្រើន	៧%
- សាលមូណេឡា (Salmonella at 25 grams)		អវិជ្ជមាន

២.៦. អនុផលបង្កា (Shrimp By-products Meal)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៣០%
- ភាពរលាយ (Pepsin Digestibility)	យ៉ាងតិច	៦៣%
- អំបិល (NaCl)	យ៉ាងច្រើន	៣%
- កាល់ស្យូម (Calcium)	យ៉ាងច្រើន	៦%
- ផូស្វ័រ (Phosphorus)	យ៉ាងតិច	២%
- សាលមូណេឡា (Salmonella at 25 grams)		អវិជ្ជមាន
- អ៊ីស្តាមីន (Histamine)	យ៉ាងច្រើន	៥០០ម.ក្រ/គ.ក្រ (mg/kg)

២.៧. ម្សៅស្លឹកកន្ទ្រំបេត (Leucaena Leaf Meal)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	២០%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	១៤%
- មីម៉ូស៊ីន (Mimosine)	យ៉ាងច្រើន	២ppm (mg/kg)



Handwritten signature or mark.

២.៨. សណ្តែកសៀង (Soybean, Full Fat)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៣៥%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	១៦%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៨%

២.៩. កាកសណ្តែកសៀង (Soybean Meal after Oil Extraction)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៤៣%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៧%
- ផេះ (Ash)	យ៉ាងច្រើន	៧%
- កំណក (Anti-caking agent)	យ៉ាងច្រើន	១%

៤. អនុផលតាមរោងចក្រ (Milling and Factory By-products)

៤.១. កាកម្សៅដំឡូងមី (Cassava Residue Meal/Pellet)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ផេះ (Ash)	យ៉ាងច្រើន	៧%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៧%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	១៣%
- ភាពមិនសុទ្ធ (Impurities)	យ៉ាងច្រើន	២%
- អាស៊ីតអ៊ីដ្រូស៊ីយ៉ានិក (HCN)	យ៉ាងច្រើន	៥០ម.ក្រ/គី.ក្រ (mg/kg)
- ជាតិម្សៅ (Starch)	យ៉ាងតិច	៤០%

៤.២. ទឹករង្ក្សស្ករអំពៅ (Sugarcane Molasses)

- សំណើម (Moisture)	យ៉ាងច្រើន	២៥%
- ជាតិស្ករ (Brix)	យ៉ាងតិច	៧៨ដឺក្រេ (Degrees)

៤.៣. កន្ទក់លេខ១ (Rice Bran #1)

- សំណើម (Moisture)	យ៉ាងច្រើន	១០%
- ផេះ (Ash)	យ៉ាងច្រើន	៨%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	១១%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	៧%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	១២%

៤.៤. កន្ទក់លេខ២ (Rice Bran #2)

- សំណើម (Moisture)	យ៉ាងច្រើន	១២%
- ផេះ (Ash)	យ៉ាងច្រើន	៨%
- ប្រូតេអ៊ីន (Crude Protein)	យ៉ាងតិច	៩%
- ជាតិសរសៃ (Crude Fiber)	យ៉ាងច្រើន	១២%
- ខ្លាញ់ (Crude Fat)	យ៉ាងតិច	៩%



Handwritten signature or mark.

៥. ផលិតផលទឹកដោះគោ (Dairy Products)

៥.១. ម្សៅទឹកដោះគោមិនទាន់កែច្នៃ (Whole Milk Powder)

- សំណើម (Moisture) យ៉ាងច្រើន ៧%
- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ២០%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ២០%
- កាល់ស្យូម (Calcium) យ៉ាងច្រើន ១%
- ផូស្វ័រ (Phosphorous) យ៉ាងតិច ១%
- ឡាក់តូស (Lactose) យ៉ាងតិច ៤៥%
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន

៥.២. ម្សៅទឹកដោះគោដកខ្លាញ់ចេញ (Skimmed Milk Powder)

- សំណើម (Moisture) យ៉ាងច្រើន ៦%
- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ៣៣%
- កាល់ស្យូម (Calcium) យ៉ាងច្រើន ១,៥%
- ផូស្វ័រ (Phosphorous) យ៉ាងតិច ០,៨%
- ឡាក់តូស (Lactose) យ៉ាងតិច ៤០%
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន

៥.៣. ម្សៅទឹកដោះគោសល់ពីបី (Buttermilk Powder)

- សំណើម (Moisture) យ៉ាងច្រើន ១០%
- ផេះ (Ash) យ៉ាងច្រើន ១១%
- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ៣០%
- ខ្លាញ់ (Crude Fat) យ៉ាងតិច ៥%
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន

៥.៤. ម្សៅទឹកដោះគោផ្អែម (Sweet Whey Milk Powder)

- សំណើម (Moisture) យ៉ាងច្រើន ៦%
- ផេះ (Ash) យ៉ាងច្រើន ៨,៥%
- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ១១%
- អំបិល (Salt) យ៉ាងច្រើន ៣,៥%
- ឡាក់តូស (Lactose) យ៉ាងតិច ៦៥%
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន

៥.៥. ម្សៅទឹកដោះគោដកប្រូតេអ៊ីនចេញ (Whey Milk Powder Deproteinized)

- សំណើម (Moisture) យ៉ាងច្រើន ៦%
- ផេះ (Ash) យ៉ាងច្រើន ១១%
- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ២%
- អំបិល (Salt) យ៉ាងច្រើន ៣,៥%
- ឡាក់តូស (Lactose) យ៉ាងតិច ៨០%
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន



14

៥.៦. ម្សៅឡាក់តូស (Lactose Powder)

- សំណើម (Moisture) យ៉ាងច្រើន ១%
- ឡាក់តូស (Lactose) យ៉ាងតិច ៩៨%
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន

៥.៧. សារធាតុជំនួសម្សៅទឹកដោះគោ (Skimmed Milk Replacer)

- សំណើម (Moisture) យ៉ាងច្រើន ៦%
- ប្រូតេអ៊ីន (Crude Protein) យ៉ាងតិច ២៥%
- កាល់ស្យូម (Calcium) យ៉ាងច្រើន ១,៥%
- ផូស្វ័រ (Phosphorous) យ៉ាងតិច ០,៨%
- ឡាក់តូស (Lactose) យ៉ាងតិច ២០%
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន

៦. ខ្លាញ់ និងប្រេង (Fats and Oils)

៦.១. ប្រេងមានជាតិអាស៊ីត (Acidulated Oil or Acid Oil)

- សំណើម (Moisture) យ៉ាងច្រើន ៥%
- អាស៊ីតឡូរិច (Fatty Acid Lauric) យ៉ាងច្រើន ៦០%
- អាស៊ីតអូលីអិច (Fatty Acid Oleic) យ៉ាងច្រើន ៦៥%
- តម្លៃ Peroxide (Peroxide Value) យ៉ាងច្រើន ១០ meq/kg (milliequivalent= 10^{-3})

៦.២. ប្រេងដូង (Coconut Oil)

- សំណើម (Moisture) យ៉ាងច្រើន ២%
- អាស៊ីតឡូរិច (Fatty Acid Lauric) យ៉ាងច្រើន ៥%
- អាស៊ីតអូលីអិច (Fatty Acid Oleic) យ៉ាងច្រើន ៧%
- តម្លៃ Peroxide (Peroxide Value) យ៉ាងច្រើន ៥ meq/kg (milliequivalent= 10^{-3})
- តម្លៃអ៊ីយ៉ូត (Iodine Value) យ៉ាងច្រើន ១០ក្រ អ៊ីយ៉ូត/១០០ក្រ ប្រេង

៦.៣. ខ្លាញ់ត្រី (Fish Oil)

- សំណើម (Moisture) យ៉ាងច្រើន ២%
- អាស៊ីតឡូរិច (Fatty Acid Lauric) យ៉ាងច្រើន ៥%
- អាស៊ីតអូលីអិច (Fatty Acid Oleic) យ៉ាងច្រើន ៧%
- តម្លៃ Peroxide (Peroxide Value) យ៉ាងច្រើន ៧ meq/kg (milliequivalent= 10^{-3})
- តម្លៃអ៊ីយ៉ូត (Iodine Value) ចន្លោះពី ១១០-១២០ក្រ អ៊ីយ៉ូត/១០០ក្រ ប្រេង
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន

៦.៤. ប្រេងដូងប្រេង, ឆៅ (Palm Kernel Oil, Crude)

- សំណើម (Moisture) យ៉ាងច្រើន ២%
- អាស៊ីតប៉ាលមីទិច (Fatty Acid Palmitic) យ៉ាងច្រើន ៦%
- តម្លៃ Peroxide (Peroxide Value) យ៉ាងច្រើន ១០ meq/kg (milliequivalent= 10^{-3})
- តម្លៃអ៊ីយ៉ូត (Iodine Value) យ៉ាងច្រើន ៥៥ក្រ អ៊ីយ៉ូត/១០០ក្រ ប្រេង



Handwritten signature or mark.

៦.៥. ប្រេងសណ្តែកសៀង (Soybean Oil)

- សំណើម (Moisture) យ៉ាងច្រើន ២%
- អាស៊ីតអូលីអិច (Fatty Acid Oleic) យ៉ាងច្រើន ៦%
- តម្លៃ Peroxide (Peroxide Value) យ៉ាងច្រើន ៧meq/kg (milliequivalent=10⁻³)
- តម្លៃអ៊ីយ៉ូត (Iodine Value) យ៉ាងតិច ១៤១ក្រ អ៊ីយ៉ូត/១០០ក្រ ប្រេង

៦.៦. ខ្លាញ់គោ (Tallow)

- សំណើម (Moisture) យ៉ាងច្រើន ២%
- អាស៊ីតប៊ីទីរិច (Fatty Acid Butyric) យ៉ាងច្រើន ៥%
- តម្លៃ Peroxide (Peroxide Value) យ៉ាងច្រើន ៧meq/kg (milliequivalent=10⁻³)
- តម្លៃអ៊ីយ៉ូត (Iodine Value) យ៉ាងតិច ៣៨ក្រ អ៊ីយ៉ូត/១០០ក្រ ប្រេង

៧. ប្រភពកាល់ស្យូម និងផូស្វ័រ (Calcium and Phosphorous Sources)

៧.១. ម្សៅឆ្អឹង (Bone Meal)

- សំណើម (Moisture) យ៉ាងច្រើន ១០%
- កាល់ស្យូម (Calcium) យ៉ាងច្រើន ៣០%
- ផូស្វ័រ (Phosphorous) យ៉ាងតិច ១២%
- សាលមូណេឡា (Salmonella at 25 grams) អវិជ្ជមាន

៧.២. ឌីកាល់ស្យូមផូស្វាត, ឬឌីកាផូស (Dicalcium Phosphate, or Dicapos)

- កាល់ស្យូម (Calcium) យ៉ាងច្រើន ២៤%
- ផូស្វ័រ (Phosphorous) យ៉ាងតិច ១៨%
- ផ្លុយអ័រ (Fluorine) យ៉ាងច្រើន ០,២%

៧.៣. ម៉ូណូឌីកាល់ស្យូមផូស្វាត, ឬម៉ូណូឌីកាល់ (Monocalcium Phosphate, or Monodical [Ca(H₂PO₄)₂·H₂O])

- កាល់ស្យូម (Calcium) យ៉ាងច្រើន ២០%
- ផូស្វ័រ (Phosphorous) យ៉ាងតិច ២១%
- ផ្លុយអ័រ (Fluorine) យ៉ាងច្រើន ០,២%

៧.៤. ម៉ូណូកាល់ស្យូមផូស្វាត (Monocalcium Phosphate [CaH₄O₈P₂])

- កាល់ស្យូម (Calcium) យ៉ាងច្រើន ១៦%
- ផូស្វ័រ (Phosphorous) យ៉ាងតិច ២២%
- ផ្លុយអ័រ (Fluorine) យ៉ាងច្រើន ០,២%

៧.៥. ត្រីកាល់ស្យូមផូស្វាត ឬត្រីកាផូស (Tricalcium Phosphate or Tricaphos [Ca₃O₈P₂])

- កាល់ស្យូម (Calcium) យ៉ាងច្រើន ២៤%
- ផូស្វ័រ (Phosphorous) យ៉ាងតិច ១១%
- ផ្លុយអ័រ (Fluorine) យ៉ាងច្រើន ០,២%



15

៧.៦. ម្សៅថ្មកំបោរ (Limestone Powder)

- កាល់ស្យូម (Calcium) យ៉ាងតិច ៣៦%
- ក៏អេច (pH) យ៉ាងច្រើន ៩%
- ម៉ាញ៉េស្យូម (Magnesium) យ៉ាងច្រើន ២,៥%

៧.៧. សំបកខ្យង (Shells)

- សំណើម (Moisture) យ៉ាងច្រើន ៥%
- កាល់ស្យូម (Calcium) យ៉ាងតិច ៣០%
- សាលមូណែឡា (Salmonella at 25 grams) អវិជ្ជមាន

៧.៨. អំបិល (NaCl)

- សំណើម (Moisture) យ៉ាងច្រើន ៥%
- សូឡូម (Sodium) យ៉ាងតិច ៣៧%
- ក្លរ (Chlorine) យ៉ាងតិច ៥៨%

៧.៩. អំបិលអ៊ីយ៉ូត (Iodized Salt)

- សំណើម (Moisture) យ៉ាងច្រើន ៣%
- សូឡូម (Sodium) យ៉ាងតិច ៣៧%
- ក្លរ (Chlorine) យ៉ាងតិច ៥៨%
- អ៊ីយ៉ូត (Iodine) យ៉ាងតិច ០,០០៧%

៧.១០. សូឡូមប៊ីកាបូណាត (Sodium Bicarbonate)

- សំណើម (Moisture) យ៉ាងច្រើន ២%
- សូឡូម (Sodium) យ៉ាងតិច ២៦%

៨. អាស៊ីតអាមីណូ (Amino Acids)

៨.១. ម៉េទីអូនីន (DL-Methionine)

- ម៉េទីអូនីន (DL-Methionine) យ៉ាងតិច ៩៨%

៨.២. ម៉េទីអូនីន អ៊ីដ្រូកស៊ីល អ៊ីដ្រូកស៊ីល (Methionine Hydroxyl Analogues [MHA])

- ម៉េទីអូនីន អ៊ីដ្រូកស៊ីល (MHA) យ៉ាងតិច ៨៥%

៨.៣. លីស៊ីន អាស៊ីតក្លរីដ (L-Lysine HCl)

- លីស៊ីន (L-lysine hydrochloride) យ៉ាងតិច ៩៨%

៨.៤. លីស៊ីន ស៊ុលផាត (Lysine Sulfate)

- លីស៊ីន (L-lysine sulfate) យ៉ាងតិច ៨៧%

៨.៥. ត្រេអូនីន (L-Threonine)

- ត្រេអូនីន (L-Threonine) យ៉ាងតិច ៩៨%

៨.៦. ទ្រីបតូហ្វេន (L-Tryptophan)

- ទ្រីបតូហ្វេន (L-Tryptophan) យ៉ាងតិច ៩៩%

៨.៧. វ៉ាលីន (L-Valine)

- វ៉ាលីន (L-valine) យ៉ាងតិច ៩៥%



14

សារធាតុបន្ថែមហាមឃាត់ប្រើប្រាស់ក្នុងចំណីសត្វ Prohibited Feed Additives

១. អង់ទីប៊ីយ៉ូទិកហាមឃាត់ (Prohibited Antibiotics)

1. Chloramphenicol
2. Clenbuterol
3. Fluoroquinolones
4. Glycopeptides, Vancomycin
5. Nitroimidazoles, Dimetridazole, Iprnidazole, Metronidazole
និងថ្នាំកំប៉ាំងផ្សេងទៀត
6. Nitrofurans, Furazolidine, Nitrofurazone និងថ្នាំកំប៉ាំងផ្សេងទៀត
7. Sulfonamide
8. Vancomycin
9. អង់ទីប៊ីយ៉ូទិកហាមឃាត់ដទៃទៀត ដែលមានចែងក្នុង Codex Alimentarius

២. សារធាតុជំរុញការលូតលាស់របស់សត្វដែលហាមឃាត់ (Prohibited Hormones)

៣. ផលិតផលសារពាង្គកាយរស់កែច្នៃសេនេទិកហាមឃាត់ (Prohibited Genetically Modified Organisms)



44